

របាយការណ៍សង្ខេប

ស្តីពី

ប្រតិបត្តិការវិនិយោគ ខែ កញ្ញា ឆ្នាំ ២០១៥



១. សេចក្តីផ្តើម

នៅឆ្នាំ ២០១៥ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា នៅរក្សាបានជាប្រក្រតី ។ កំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានតាមការគ្រោង ដែលកំណើននេះត្រូវបានគាំទ្រពីខាងតម្រូវការប្រើប្រាស់ក្នុងប្រទេស ពីវិស័យសំណង់ និង អចលនទ្រព្យ បើទោះបីជា វិស័យទេសចរណ៍ និង កសិកម្ម មានការរីកលូតលាស់ ទាបជាងការរំពឹងទុកក៏ដោយ ។ ចំណែក ចំណូលពីសារពើពន្ធ និងគយ មានការកើនឡើង ដោយសារការខិតខំបង្កើនប្រសិទ្ធភាពលើការប្រមូលពន្ធ ការកែទម្រង់រដ្ឋបាលផ្សេងៗ និងកំណើនតម្រូវការទំនិញលើទីផ្សារ ។ ការចំណាយត្រូវ បានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងន័យបង្កើនប្រសិទ្ធភាព សន្សំសំចៃថវិកា និងការផ្តល់សេវាអោយកាន់តែប្រសើរឡើង ។

២. ការអនុវត្តចំណូល

នៅខែ កញ្ញា ឆ្នាំ ២០១៥ នៅរដ្ឋបាលកណ្តាលចំណូលក្នុងស្រុកអនុវត្តបានចំនួន ១.១០៤,០៤ ប៊ីលានរៀល គឺបានកើនឡើង ២៩,៩៩% ធៀបនឹងខែកញ្ញា ឆ្នាំ២០១៤ ។ ការកើនឡើងនេះ គឺដោយសារការកើនឡើងនៃ ចំណូលរបស់ស្ថាប័នពីរធំៗគឺ អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមាណ ២១,៥៣% និង ២៦,៦០% រៀងគ្នា ។ ចំណូលចរន្តអនុវត្តបាន ១.០៩២,៦៤ ប៊ីលានរៀល គឺបានកើនឡើង ២៨,៦៤% បើធៀបនឹងខែ កញ្ញា ឆ្នាំ ២០១៤ ក្នុងនោះ ចំណូលសារពើពន្ធបានកើនឡើង ២៣,៦៤% និងចំណូលមិនមែនសារពើពន្ធបានកើនឡើង ៦៤,៨៣% ។ ចំណូលពន្ធផ្តាល់អនុវត្តបាន ១៤៥,៣៦ ប៊ីលានរៀល គឺបានកើនឡើង ៣០,៨៨% បើធៀបនឹងខែ កញ្ញា ឆ្នាំ ២០១៤ ដោយសារការកើនឡើងនៃការប្រមូលចំណូលលើប្រាក់បៀវត្ស ចំណូលពន្ធពិប្រាក់ចំណេញ និង ចំណូលពីការប្រមូលពន្ធលើដីធ្លីនិងអចលនទ្រព្យប្រមាណជា ១៣,៤៥% ៣៨,៥៧% និង ៣១,២០% រៀងគ្នា។ ចំណូលពន្ធប្រយោលអនុវត្តបាន ៦០៣,០២ ប៊ីលានរៀល គឺបានកើន ២៨,៦៣% ដោយសារការកើនឡើងនៃចំណូលពីការប្រមូលពន្ធលើតម្លៃបន្ថែម ៣០,១០% និងចំណូលពន្ធលើអាករពិសេស ១៩,៧៥% ។ ការកើនឡើងនេះឆ្លុះបញ្ចាំងពីកំណើនតម្រូវការលើទំនិញប្រើប្រាស់។ ចំណែកចំណូលពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបាន ១៧៤,១៦ ប៊ីលានរៀល គឺបានកើនឡើង ៤,៧៣% បើធៀបនឹងខែ កញ្ញា ឆ្នាំ ២០១៤ ក្នុងនោះចំណូលពិពន្ធលើការនាំចូល និងចំណូលពិពន្ធលើការនាំចេញបានកើនឡើងប្រមាណ ៩,៩២% និង ៩២,៣១% រៀងគ្នា ។ ចំណូលពន្ធពិពាណិជ្ជកម្មអន្តរជាតិមានការកើនឡើងទាបជាងឆ្នាំមុន ដែលបានឆ្លុះបញ្ចាំងពីផលប៉ះពាល់ជាបណ្តើរៗពីសមាហរណកម្មអាស៊ាន (ASEAN Integration) ។ រីឯ ចំណូលមិនមែនពន្ធ អនុវត្តបាន ១៧០,១០ ប៊ីលានរៀល គឺបានកើនឡើង ៦៤,៨៣% បើធៀបនឹងខែកញ្ញា ឆ្នាំ ២០១៤ ដោយសារការកើនឡើង នៃចំណូលពីវិស័យផលផលព្រៃឈើ អាកាសចរស៊ីវិល ទេសចរណ៍ ប្រៃសណីយ៍ និងទូរគមនាគមន៍ អាករស្ថានទូត (ចំណូលពីលិខិតឆ្លងដែន និងទិដ្ឋាការ) និងចំណូលមិនមែនពន្ធផ្សេងៗ ។

ជាមួយ នៅរយៈពេល៩ខែឆ្នាំ ២០១៥ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៩.០១៣,១០ ប៊ីលានរៀល គឺខ្ពស់ជាង ៥,៨៥% នៃច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងបានកើនឡើង ១៧,៧៥% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៤ ក្នុងនោះចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារបានកើនឡើង ២៤,៤៤% អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានកើនឡើង ១៦,៦៥% នាយកដ្ឋានចំណូលមិនមែនសារពើពន្ធបានកើនឡើង ៥,៩៨% និង អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុបានកើនឡើង ៦៣,៥៣% ។ ចំណូលចរន្ត អនុវត្តបាន ៨.៩៤១,២២ ប៊ីលានរៀល គឺខ្ពស់ជាង ៦,១៨% នៃច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងបានកើនឡើង ១៧,៤១% គឺដោយសារការកើនឡើងនៃចំណូលសារពើពន្ធប្រមាណ ២០,១២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤ ។ ការកើនឡើង នេះគឺដោយសារការវិវត្តន៍ការប្រមូលចំណូល តាមរយៈពង្រឹងការធ្វើសវនកម្មពន្ធ ពង្រឹងការគ្រប់គ្រងប្រមូល បំណុលពន្ធ បង្កើនសកម្មភាពនៃការបញ្ជូនអាជីវកម្មជាប់ពន្ធតាមរបបម៉ៅការទៅក្នុងរបបស្វ័យប្រកាស បន្តពង្រឹង កែលម្អនីតិវិធីនៃការចុះបញ្ជីពន្ធដារតាមប្រព័ន្ធចី និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស បន្តពង្រឹងនិងកែលម្អសេវាជូនអ្នកជាប់ពន្ធ ការអនុវត្តការងារក្នុងបរិបទកែទម្រង់ (គោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ) និង ធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យទាំងអស់ ដែលបានចុះបញ្ជីនៅរដ្ឋបាលសុរិយោដី ដាក់ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ។ ចំណូលមិនមែនសារពើពន្ធអនុវត្តបាន ៨៤៨,៣៦ ប៊ីលានរៀល គឺថយចុះប្រមាណ ៣,៤៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤ ។

៣. ការអនុវត្តចំណាយ

នៅខែ កញ្ញា ឆ្នាំ ២០១៥ ចំណាយសរុបនៅរដ្ឋបាលកណ្តាលអនុវត្តបាន ១.០៩៣,៣១ ប៊ីលានរៀល គឺខ្ពស់ជាង ៤,៥៥% បើធៀបនឹងខែ កញ្ញា ឆ្នាំ ២០១៤ ដោយសារការកើនឡើងនៃចំណាយចរន្ត ៥៩,៥៨% ។ ការអនុវត្តថវិកាផ្នែកចំណាយប្រព្រឹត្តទៅជាប្រក្រតី ពោលគឺបានគាំទ្រប្រតិបត្តិការសេវាសាធារណៈដោយមានដំណើរការតាមការគ្រោង និងឆ្លុះបញ្ចាំងពីការធ្វើវិចារណៈកម្មចំណាយតាមនិន្នាការកំណែទម្រង់។ ចំណាយចរន្តអនុវត្តបាន ៩១៩,៧៥ ប៊ីលានរៀល គឺខ្ពស់ជាង ៥៩,៥៨% បើធៀបនឹងខែ កញ្ញា ឆ្នាំ ២០១៤ ក្នុងនោះចំណាយលើការការពារ និងសន្តិសុខជាតិ និង ចំណាយលើរដ្ឋបាលសុរិយោដីបានកើនឡើងព្រមគ្នា គឺប្រមាណជា ៥៣,៩០% និង ៥១,៩៣% រៀងគ្នា ។

ជាមួយ នៅរយៈពេល៩ខែដើមឆ្នាំ ២០១៥ ចំណាយរបស់ក្រសួងអាទិភាពអនុវត្តបាន ១.៥១៤,០៧៧ ប៊ីលានរៀល គឺ ខ្ពស់ជាង ២៤,៣៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប៉ុន្តែបានថយចុះ ០,៧១% បើធៀបទៅនឹងឆ្នាំ២០១៤ ក្នុងនោះ ក្រសួងមួយចំនួនបានបន្ថយល្បឿននៃការចំណាយដូចជា៖ ចំណាយក្រសួងអប់រំ យុវជន និងកីឡា អនុវត្តទាបជាង ០,២១% ចំណាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទទាបជាង ៣,៥៧% ចំណាយក្រសួងអភិវឌ្ឍន៍ជនបទទាបជាង ៦៧,១៩% និង ចំណាយរបស់ក្រសួងកិច្ចការនារីទាបជាង ៣,៨៧% ។ ប៉ុន្តែចំណាយក្រសួងមួយចំនួនចាប់ផ្តើមមានសន្ទុះកើនឡើងដូចជា៖ ចំណាយក្រសួងសុខាភិបាលខ្ពស់ជាង ១៣,១២% ចំណាយក្រសួងយុត្តិធម៌ខ្ពស់ជាង ១៦,៤៩% ចំណាយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តខ្ពស់ជាង ៥៦,០៦% និង ចំណាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខ្ពស់ជាង ០,៥៩% ។

ជាមួយនេះនៃដើមឆ្នាំ ២០១៥ នេះ ការអនុវត្តចំណាយមានល្បឿនយឺតជាងឆ្នាំកន្លងទៅ ដោយចំណាយសរុបអនុវត្តបានចំនួន ៧.០៥៦,៣៧ ប៊ីលានរៀល គឺទាបជាង ២៦,៦៦% នៃច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ឬថយចុះ ២០,០៦% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤ ។ ការថយចុះនេះបានឆ្លុះបញ្ចាំងអំពីការពង្រឹងប្រសិទ្ធភាពនៃចំណាយដោយឈរលើការចំណាយចំទិសដៅ និងសន្សំសំចៃ ។

៤. តុល្យភាពថវិកា

នៅខែ កញ្ញា ឆ្នាំ ២០១៥ តុល្យភាពថវិកាចរន្តមានអតិរេកសាច់ប្រាក់ចំនួន ២៨១,១៥ ប៊ីលានរៀល ។ ជាមួយនេះរយៈពេលនៃដើមឆ្នាំ ២០១៥ តុល្យភាពថវិកាចរន្តមានអតិរេកសាច់ប្រាក់ចំនួន ៣.៤៩៩,៩៦ ប៊ីលានរៀល ។







៥. សន្និដ្ឋាន

នៅដើមឆ្នាំ ២០១៥ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តអនុវត្តយ៉ាងសកម្មនូវការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ឱ្យមានប្រសិទ្ធភាពទាំងផ្នែកចំណូលនិងចំណាយ ដោយបានឈានមួយជំហានធំលើការងារវិសហមជ្ឈការហិរញ្ញវត្ថុ ។ លទ្ធផលនៃការប្រមូលចំណូលនៅឆ្នាំ ២០១៥ នេះ ប្រព្រឹត្តទៅតាមការគ្រោងទុក ចំណែកភាពយឺតយ៉ាវខាងផ្នែកចំណាយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកំពុងបន្តជំរុញ តាមរយៈការលើកកម្ពស់សមត្ថភាពស្ថាប័នចំណាយ និងអង្គភាពថវិកា និងការជំរុញល្បឿនកំណែទម្រង់លើផ្នែកនីតិវិធីនានា ដើម្បីគាំទ្រការអនុវត្តថវិកាតាមកម្មវិធី ។



ការប្រៀបធៀបចំណូល និង ចំណាយ ឆ្នាំ ២០១៤-២០១៥

គិតជា ពាន់លានរៀល



ការងារប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015

បរិច្ឆេទ	ច្បាប់ថវិកា ឆ្នាំ ២០១៥	ការអនុវត្ត ៩ ខែ=៧៥%	មករា ១៥	កុម្ភៈ ១៥	មីនា ១៥	មេសា ១៥	ឧសភា ១៥	មិថុនា ១៥	កក្កដា ១៥	សីហា ១៥	កញ្ញា ១៥	
I. ចំណូលក្នុងស្រុក	11,148.23	80.85%	9,013.10	737.89	717.01	1,192.90	1,332.59	1,010.97	958.01	1,033.66	926.05	1,104.04
១. ចំណូលចរន្ត	11,014.64	81.18%	8,941.22	737.89	716.35	1,183.75	1,328.43	992.54	953.55	1,012.77	923.30	1,092.64
ក. ចំណូលពន្ធ	9,548.39	84.76%	8,092.86	696.86	688.08	1,045.66	1,258.29	865.03	882.74	921.50	812.16	922.54
ចំណូលពន្ធក្នុងស្រុក	7,587.69	87.62%	6,648.08	569.83	554.99	887.78	1,097.89	676.90	706.80	749.46	656.04	748.38
ពន្ធផ្ទាល់ (ពន្ធលើផលទុន ប្រាក់ចំណេញ)	2,069.00	96.20%	1,990.34	165.09	117.87	315.75	606.85	143.46	150.57	177.11	168.29	145.36
ពន្ធប្រយោល	3,420.00	78.74%	2,692.83	228.33	254.50	355.14	269.88	296.01	287.93	343.06	282.84	375.15
អាករពិសេស	1,953.40	91.29%	1,783.25	162.75	171.63	202.42	208.79	223.36	210.90	205.59	187.32	210.50
ក្នុងនោះ៖ អាករពិសេសលើទំនិញមួយចំនួន	517.00	76.66%	396.33	37.56	49.06	49.76	56.16	52.22	44.10	38.39	36.21	32.87
អាករពិសេសលើទំនិញមួយចំនួនរបបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)	1,363.40	97.74%	1,332.55	119.56	119.86	146.91	149.39	167.89	159.06	155.98	147.18	166.72
អាករពិសេសលើសេវាមួយចំនួន	73.00	74.48%	54.37	5.62	2.72	5.75	3.23	3.25	7.74	11.22	3.94	10.91
អាករលើសេវាដែលបានកំណត់	95.31	118.22%	112.68	6.83	6.52	7.94	9.98	7.03	47.31	12.31	7.66	7.09
អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិឬការអនុវត្តសកម្មភាព	26.38	56.38%	14.87	0.03	0.32	0.77	0.09	5.58	1.12	4.11	1.09	1.77
ចំណូលសារពើពន្ធផ្សេងៗទៀត	23.60	229.25%	54.10	6.80	4.14	5.77	2.31	1.46	8.98	7.28	8.84	8.52
ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស	1,960.70	73.69%	1,444.78	127.03	133.09	157.88	160.40	188.13	175.94	172.04	156.11	174.16
ពន្ធនិងអាករលើការនាំចូល	1,671.40	79.80%	1,333.80	121.66	124.32	141.55	147.20	176.92	162.74	155.23	140.94	163.25
ក្នុងនោះ៖ - ពន្ធគយពីការនាំចូល	1,102.00	82.26%	906.45	94.62	85.67	105.88	101.55	106.28	107.41	104.07	98.93	102.04
- កម្រៃពីការងារគយ	51.00	88.68%	45.23	5.18	4.58	4.55	4.45	5.49	5.47	5.24	5.24	5.02
- ពន្ធគយលើផលិតផលគេលសិលា	260.00	76.25%	198.24	10.72	17.51	14.69	23.25	34.16	27.48	23.00	18.26	29.18
- អាករបន្ថែមលើផលិតផលគេលសិលាសម្រាប់ថែទាំផ្លូវថ្នល់	230.00	74.17%	170.59	9.57	15.04	14.40	16.45	29.46	21.22	21.45	17.44	25.55
- ពិន័យផ្សេងៗលើការនាំចូល	26.00	47.31%	12.30	1.57	1.52	2.03	1.49	1.53	1.16	0.99	0.99	1.02
- ពន្ធនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ	1.60	53.23%	0.85	-	-	-	-	-	-	0.47	-	0.38
ពន្ធនិងអាករលើការនាំចេញ	289.30	38.36%	110.98	5.37	8.77	16.34	13.21	11.21	13.20	16.81	15.17	10.91
ក្នុងនោះ៖ - អាករលើការនាំចេញកៅស៊ូ	30.00	61.77%	18.53	2.62	1.28	2.30	1.84	1.92	1.95	2.24	2.09	2.29
- អាករលើការនាំចេញទំនិញផ្សេងៗ	2.80	30.03%	0.84	0.09	0.09	0.19	0.10	0.14	0.05	0.06	0.02	0.09
ខ ចំណូលចំនែកមណ្ឌល	1,466.25	57.86%	848.36	41.03	28.27	138.09	70.13	127.51	70.81	91.27	111.14	170.10
ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	124.34	44.77%	55.67	0.78	0.59	1.66	4.04	9.90	2.71	12.43	7.36	16.19
ផលនៃសម្បទាននិងការជួលដីធ្លី	113.61	35.36%	40.18	0.78	0.54	1.66	0.94	1.43	1.48	11.73	6.48	15.14
ផលទុនពីសហគ្រាសសាធារណៈ	10.73	144.35%	15.49	-	0.05	-	3.09	8.48	1.23	0.70	0.88	1.05

តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015

ប្រភេទចំណាយ	ច្បាប់ថវិកា ឆ្នាំ ២០១៥	ការអនុវត្ត ៩ ខែ=៧៥%	មករា ១៥	កុម្ភៈ ១៥	មីនា ១៥	មេសា ១៥	ឧសភា ១៥	មិថុនា ១៥	កក្កដា ១៥	សីហា ១៥	កញ្ញា ១៥	
ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាកម្ម	1,255.03	56.84%	713.41	37.94	26.76	124.89	53.95	105.44	59.81	76.44	99.25	128.92
ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដំណើរការ (រកចំណេញ)	474.38	51.68%	245.17	2.22	16.53	36.73	11.37	51.77	22.91	12.43	24.45	66.77
ការលក់ទ្រព្យសម្បត្តិរដ្ឋបាលសាធារណៈ	32.32	98.21%	31.75	2.28	2.63	3.90	2.94	3.70	5.37	3.36	4.94	2.63
ផលពីការគ្រប់គ្រងរដ្ឋបាល	670.15	54.49%	365.18	31.43	5.66	78.41	30.74	40.67	25.55	47.73	62.69	42.32
ការជួលទ្រព្យសម្បត្តិអចល័ត	16.29	63.94%	10.42	0.95	0.91	0.41	1.28	0.77	1.73	2.12	0.60	1.67
ការផ្តល់សេវាកម្ម	61.88	98.40%	60.89	1.06	1.04	5.45	7.63	8.54	4.25	10.81	6.58	15.54
ចំណូលមិនមែនពន្ធផ្សេងៗ	86.88	91.25%	79.28	2.31	0.92	11.54	12.14	12.17	8.28	2.41	4.52	24.99
ក្នុងនោះ៖ - ផលផ្សេងៗទៀត	-		3.55	0.02	-	0.07	0.42	0.02	-	-	-	3.03
២. ចំណូលមូលធន	133.59	53.81%	71.88	-	0.66	9.14	4.17	18.44	4.45	20.88	2.75	11.40
អចលកម្មហិរញ្ញវត្ថុផ្សេងៗ	133.59	53.81%	71.88	-	0.66	9.14	4.17	18.44	4.45	20.88	2.75	11.40
II. ចំណាយថវិកា	14,598.66	50.66%	7,395.54	598.42	699.58	795.26	553.49	562.92	848.36	1,094.14	1,129.51	1,113.85
១. ចំណាយមន្ត្រី	9,275.16	59.37%	5,506.59	386.04	492.38	560.46	417.13	422.45	540.47	880.14	887.77	919.75
ក. ចំណាយប្រចាំថ្ងៃ	4,566.41	69.76%	3,185.61	276.17	258.17	410.97	229.54	317.07	412.47	403.83	361.34	516.04
បន្ទុកបុគ្គលិក (រដ្ឋបាល ស៊ីវិល)	2,945.35	63.68%	1,875.51	160.92	143.31	203.97	171.11	177.72	250.32	265.85	216.70	285.62
ក្នុងនោះ៖ ប្រាក់ខែមន្ត្រីទូទៅ	3.43	85.45%	2.93	-	-	0.92	-	0.59	-	0.68	(0.02)	0.76
បន្ទុកបុគ្គលិក (ផ្នែកសន្តិសុខនិងការពារជាតិ)	1,621.06	80.82%	1,310.10	115.25	114.86	207.01	58.43	139.36	162.15	137.97	144.64	230.42
ខ. ចំណាយមិនមែនប្រចាំថ្ងៃ	4,708.75	49.29%	2,320.98	109.87	234.21	149.48	187.59	105.37	128.00	476.32	526.42	403.72
- ការទិញ	1,184.96	39.56%	468.78	68.86	19.23	12.19	25.61	18.19	24.74	66.26	114.52	119.18
សម្ភារៈផ្គត់ផ្គង់ថែទាំ	274.07	29.98%	82.17	-	1.76	1.58	3.13	1.26	4.11	11.45	10.75	48.13
សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	170.62	24.77%	42.26	-	1.01	1.51	1.17	2.33	4.66	8.89	12.09	10.60
ស្បៀងអាហារនិងផលិតផលសិកម្ម	128.56	63.49%	81.62	11.00	13.08	1.33	12.48	1.60	0.28	26.77	2.42	12.66
សំលៀកបំពាក់និងការតុបតែង	122.58	33.31%	40.83	-	0.81	0.88	0.59	0.15	0.46	3.49	2.79	31.66
សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	234.57	41.27%	96.81	57.86	2.45	2.47	1.98	7.34	3.99	5.33	9.68	5.71
ថាមពលនិងទឹក	128.34	43.65%	56.03	-	0.11	4.42	5.81	5.18	10.82	9.28	11.17	9.23
សម្ភារៈបរិក្ខារថែទាំសុខភាព	123.25	54.90%	67.66	-	-	-	0.45	0.34	0.28	0.88	65.47	0.24
សម្ភារៈផ្គត់ផ្គង់ផ្សេងៗ	2.96	47.15%	1.40	-	-	-	-	-	0.13	0.16	0.15	0.95

តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015

ប្រភេទចំណាយ	ច្បាប់ថវិកា ឆ្នាំ ២០១៥	ការអនុវត្ត ៩ ខែ=៧៥%	មករា ១៥	កុម្ភៈ ១៥	មីនា ១៥	មេសា ១៥	ឧសភា ១៥	មិថុនា ១៥	កក្កដា ១៥	សីហា ១៥	កញ្ញា ១៥	
-សេវាកម្ម	1,214.05	43.30%	525.74	17.95	55.02	47.62	37.71	43.69	40.66	97.61	130.19	55.29
ក្នុងនោះ៖ ថ្លៃល្បួល និងបន្ទុក (អសង្ហារឹម)	13.25	76.24%	10.10	-	0.89	5.83	0.33	0.92	1.01	0.49	0.20	0.43
ការថែទាំនិងជួសជុល	637.28	41.04%	261.55	14.78	27.02	14.69	7.12	13.67	17.02	37.63	99.97	29.65
-បន្ទុកហិរញ្ញវត្ថុ	276.38	70.68%	195.35	1.92	33.42	41.35	1.46	11.16	3.28	24.81	37.93	40.02
ក្នុងនោះ៖ - ការប្រាក់នៃបំណុលក្នុងប្រទេស	-		0.19	-	-	-	-	0.19	-	-	-	-
- ការប្រាក់នៃបំណុលក្រៅប្រទេស	276.38	70.08%	193.69	1.92	33.16	41.35	0.85	10.97	3.28	24.21	37.93	40.02
-អត្ថប្រយោជន៍សង្គម	730.63	48.68%	355.67	4.46	13.55	21.55	24.49	17.36	32.89	43.65	155.27	42.44
- ជំនួយសង្គមដល់ប្រជាពលរដ្ឋ	641.16	48.04%	308.01	2.71	6.06	16.00	18.54	12.65	28.17	37.49	150.11	36.27
- ឧបត្ថម្ភដល់អង្គការដែលមានលក្ខណៈសង្គមនិងវប្បធម៌	89.16	53.45%	47.66	1.75	7.49	5.55	5.94	4.71	4.72	6.16	5.16	6.18
-ឧបត្ថម្ភធន	843.41	69.97%	590.17	16.67	112.99	25.06	94.30	13.40	25.01	190.71	28.47	83.55
-ចំណាយមិនមែនបៀវត្សផ្សេងៗ	459.33	40.34%	185.27	-	-	1.72	4.02	1.56	1.41	53.27	60.05	63.23
២. ចំណាយមូលធន	5,323.50	35.48%	1,888.95	212.38	207.20	234.80	136.36	140.47	307.89	214.00	241.75	194.10
ហិរញ្ញប្បទានក្នុងស្រុក	1,636.50	47.70%	780.63	63.50	99.73	43.81	45.60	51.34	131.95	92.96	151.60	100.12
អចលកម្មប៊ីនិងដី	1,604.10	46.78%	750.40	63.50	99.73	43.81	45.60	51.34	111.88	82.81	151.60	100.12
អចលនកម្មផ្សេងៗទៀត	32.40	93.30%	30.23	-	-	-	-	-	20.07	10.16	-	-
ជំនួយពីខាងក្រៅ (គម្រោង)	3,687.00	30.06%	1,108.32	148.87	107.47	190.99	90.75	89.13	175.94	121.04	90.15	93.98
តុល្យភាពចរន្ត និងភាព/អតិរេក (I.1-II.1)	1,739.48	197.45%	3,434.62	351.85	223.97	623.30	911.29	570.09	413.08	132.63	35.53	172.89
តុល្យភាពសរុប និងភាព/អតិរេក (I-II)	(3,450.43)	-46.88%	1,617.56	139.47	17.43	397.64	779.10	448.05	109.64	(60.48)	(203.47)	(9.82)
៣. ការទំនាក់ទំនងមូលធន	-		65.33	35.29	(8.73)	106.65	(108.77)	(31.65)	(36.97)	35.55	(34.29)	108.26
រដ្ឋបាលស៊ីវិល			65.33	35.29	(8.73)	106.65	(108.77)	(31.65)	(36.97)	35.55	(34.29)	108.26
តុល្យភាពចរន្ត និងភាព/អតិរេក (សាច់ប្រាក់)	1,739.48	201.21%	3,499.96	387.14	215.24	729.95	802.52	538.44	376.11	168.18	1.23	281.15
តុល្យភាពទូទៅ និងភាព/អតិរេក (សាច់ប្រាក់)	(3,450.43)	-48.77%	1,682.89	174.76	8.70	504.29	670.33	416.40	72.67	(24.93)	(237.76)	98.44
III. ហិរញ្ញប្បទាន	3,450.43	-48.77%	(1,682.89)	(174.76)	(8.70)	(504.29)	(670.33)	(416.40)	(72.67)	24.93	237.76	(98.44)
១. ហិរញ្ញប្បទានពីរដ្ឋាភិបាល	3,550.43	28.07%	996.60	143.75	80.72	144.40	108.37	46.62	175.09	126.11	146.62	24.91
ក. ប្រាក់ចំណូល	300.00	39.80%	119.40	-	-	-	0.02	-	12.62	50.24	56.52	-
- អំណោយ-ទ្រទ្រង់ថវិកា	90.00		0.02	-	-	-	0.02	-	-	-	-	-
- ទ្រទ្រង់មូលធន	90.00		0.02	-	-	-	0.02	-	-	-	-	-
អំណោយពីទ្វេភាគីសំរាប់ចំណាយវិនិយោគ	49.50		0.02	-	-	-	0.02	-	-	-	-	-
- កម្ចី និង បំណុលពាក់ព័ន្ធ-ការគាំទ្រថវិកា	210.00	56.85%	119.38	-	-	-	-	-	12.62	50.24	56.52	-

តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015

បរិច្ឆេទ	ច្បាប់ថវិកា ឆ្នាំ ២០១៥	ការអនុវត្ត ៩ ខែ=៧៥%	មករា ១៥	កុម្ភៈ ១៥	មីនា ១៥	មេសា ១៥	ឧសភា ១៥	មិថុនា ១៥	កក្កដា ១៥	សីហា ១៥	កញ្ញា ១៥	
- កម្មបរទេស	210.00	56.85%	119.38	-	-	-	-	12.62	50.24	56.52	-	
ការខ្ចីប្រាក់ប្រទេស- ពហុភាគី	210.00	56.85%	119.38	-	-	-	-	12.62	50.24	56.52	-	
ខ. ជំនួយគម្រោងអន្តរជាតិ	3,687.00	30.25%	1,115.14	149.49	91.42	188.90	116.63	86.22	169.92	131.44	107.87	73.25
ខ១. ចំណាយ	3,687.00	30.06%	1,108.32	148.87	107.47	190.99	90.75	89.13	175.94	121.04	90.15	93.98
- ឧបត្ថម្ភធន	537.00	75.00%	402.75	44.75	44.75	44.75	44.75	44.75	44.75	44.75	44.75	44.75
ឧបត្ថម្ភធនពីប្រាក់ប្រទេសទ្វេភាគី សម្រាប់ចំណាយវិនិយោគ	537.00	75.00%	402.75	44.75	44.75	44.75	44.75	44.75	44.75	44.75	44.75	44.75
- ការខ្ចីប្រាក់និងចំណូលប្រហាក់ប្រហែល	3,150.00	22.40%	705.57	104.12	62.72	146.24	46.00	44.38	131.19	76.29	45.40	49.23
- កម្មបរទេស	3,150.00	22.40%	705.57	104.12	62.72	146.24	46.00	44.38	131.19	76.29	45.40	49.23
ការខ្ចីប្រាក់ប្រទេស- ពហុភាគី	3,150.00	13.36%	420.72	50.85	29.06	76.33	9.87	34.50	49.20	76.29	45.40	49.23
ខ២. មិនទាន់ចំណាយ			6.83	0.61	(16.05)	(2.09)	25.87	(2.91)	(6.02)	10.40	17.73	(20.73)
គ. វិនិយោគបណ្តុះបណ្តាល	(436.57)	54.50%	(237.94)	(5.74)	(10.70)	(44.51)	(8.27)	(39.60)	(7.45)	(55.57)	(17.77)	(48.34)
២. ហិរញ្ញប្បទានក្នុងស្រុក	100.00	-3517.30%	(3,517.30)	(1,400.41)	(155.83)	(908.59)	(445.47)	(210.18)	(137.69)	(4.57)	(1.17)	(253.39)
ក. ហិរញ្ញប្បទានធនាគារសុទ្ធ	100.00	-3501.66%	(3,501.66)	(1,658.89)	(58.16)	(772.08)	(460.07)	(198.41)	(119.50)	(39.71)	(10.90)	(183.93)
- បញ្ជីរដ្ឋាភិបាល	100.00	-3501.66%	(3,501.66)	(1,658.89)	(58.16)	(772.08)	(460.07)	(198.41)	(119.50)	(39.71)	(10.90)	(183.93)
ឃ. ផ្លូវជាតិលេខ១	-		207.72	455.73	(85.85)	(91.16)	(28.24)	(30.47)	(16.33)	13.51	13.51	(22.97)
- គណនីបុគ្គល និង បញ្ជីធានា			207.72	455.73	(85.85)	(91.16)	(28.24)	(30.47)	(16.33)	13.51	13.51	(22.97)
ង. គិលាភណ្ឌនី រវាង ធនាគារជាតិ និង ស.ហ.វ			(223.36)	(197.24)	(11.81)	(45.35)	42.84	18.70	(1.86)	21.63	(3.79)	(46.48)
៣ ប្រតិបត្តិការកំពុងបន្ត			837.81	1,081.90	66.41	259.91	(333.23)	(252.84)	(110.07)	(96.61)	92.32	130.03
កំហុស- លំអៀង			0.00	0.00	0.00	(0.00)	0.00	(0.00)	(0.00)	(0.00)	0.00	(0.00)
ចំណុចគួររំលឹក			-									
អត្រាប្តូរប្រាក់ រៀល/ ដុល្លារ				4,060	4,027	4,010	4,050	4,068	4,098	4,113	4,081	4,076
ចំណូលថ្នាក់ខេត្ត-ក្រុង			577.97	35.93	65.59	123.62	47.00	66.84	66.69	104.15	68.14	-
ក្នុងនោះ៖ ចំណូលពន្ធពិសេស-ក្រុង	-		475.18	32.45	23.17	104.79	33.93	46.99	56.34	65.98	44.86	-
ចំណូលមិនមែនពន្ធពិសេស-ក្រុង	-		169.45	3.48	42.42	18.83	13.07	19.85	10.34	38.17	23.28	-
ការផ្ទេរប្រាក់ពីថ្នាក់ជាតិ	-		-	-	-	-	-	-	-	-	-	-
ចំណាយថ្នាក់ខេត្ត-ក្រុង	-		310.06	1.70	13.55	48.20	23.16	45.31	22.22	28.33	64.04	63.56
ក្នុងនោះ៖ ចំណាយបៀវត្ស	-		67.98	1.67	8.20	10.13	9.74	6.95	6.30	7.23	7.55	10.21
ចំណាយមិនមែនបៀវត្ស	-		242.08	0.02	5.35	38.07	13.42	38.36	15.92	21.10	56.49	53.35

តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015

បីសន្ទនា	ច្បាប់ថវិកា ឆ្នាំ ២០១៥	ការអនុវត្ត ៩ ខែ=៧៥%	មករា ១៥	កុម្ភៈ ១៥	មីនា ១៥	មេសា ១៥	ឧសភា ១៥	មិថុនា ១៥	កក្កដា ១៥	សីហា ១៥	កញ្ញា ១៥
ចំណាយវិនិយោគ	-	-	-	-	-	-	-	-	-	-	-
តុល្យភាព ខេត្ត ក្រុង	-	267.91	34.24	52.04	75.42	23.84	21.53	44.47	75.82	4.10	(63.56)
វិភាគទានពី កាស៊ីណូ និង ភ្នាក់ងារ	-	14.87	0.03	0.32	0.77	0.09	5.58	1.12	4.11	1.09	1.77
ផែនការសរុប	3,207.52	47.20%	1,514.08	80.89	78.39	110.03	132.36	118.86	211.17	207.60	373.67

ភ្នំពេញ ថ្ងៃទី ខែ វិច្ឆិកា ឆ្នាំ ២០១៥

**អគ្គនាយកនៃអគ្គនាយកដ្ឋាន
គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ**

ប្រធាននាយកដ្ឋានស្ថិតិ

**ប្រធានការិយាល័យ
ស្ថិតិហិរញ្ញវត្ថុសាធារណៈ**

ហង់ ច័ន្ទ

ចំណាយចរន្តតាមក្រសួង ឆ្នាំ ២០១៥/ CURRENT BUDGET EXPENDITURE BY MINISTRY 2015

បរិយាយ (លានរៀល)	ច្បាប់ថវិកា ឆ្នាំ ២០១៥	ការអនុវត្ត ៩ ខែ=៧៥%	មករា ខ័	កុម្ភៈ ខ័	មិថា ខ័	មេសា ខ័	ឧសភា ខ័	មិថុនា ខ័	កក្កដា ខ័	សីហា ខ័	កញ្ញាខ័	
សរុបចំណាយចរន្ត	9,275,161	59.4%	5,506,591	386,042	492,379	560,457	417,132	422,449	540,467	880,142	887,769	919,754
I. វិស័យរដ្ឋបាលទូទៅ	1,425,769	105.9%	1,509,769	44,973	197,932	160,666	150,636	76,789	70,698	376,629	171,547	259,899
០១. ព្រះបរមរាជវាំង	75,613.00	68.8%	52,055	3,450	2,945	9,073	4,890	7,015	6,057	6,955	7,214	4,456
០២. រដ្ឋសភា	124,474.70	89.7%	111,627	15,472	15,783	14,489	16,702			32,243		16,937
០៣. ព្រឹទ្ធសភា	56,171.00	72.1%	40,475	5,776	9,027	13,317	41			12,314		
០៤. ក្រុមប្រឹក្សាធម្មនុញ្ញ	7,692.30	78.2%	6,016	1,436		769	1,442	692		1,677		
០៥. ១. ទីស្តីការគណៈរដ្ឋមន្ត្រី	281,084.00	82.3%	231,449	6,718	5,082	33,123	20,173	14,063	19,710	82,840	24,744	24,995
០៥. ៤. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	12,352.00	29.2%	3,608				91	245	559	21	2,201	491
០៧. ២ ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ)	105,756.90	48.0%	50,759	2,339	4,147	8,055	2,758	7,164	2,963	4,033	10,042	9,257
០៨. ក្រសួងទំនាក់ទំនងសភា-ព្រឹទ្ធសភា និងអធិការកិច្ច	23,360.40	58.5%	13,661	443	1,072	1,169	1,981	1,189	1,282	2,230	1,502	2,793
០៩. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	83,719.30	71.6%	59,952	376	1,443	19,088	561	12,780	8,431	6,498	2,615	8,160
១០. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	412,637.60	203.5%	839,917	4,769	150,589	52,426	95,372	21,320	21,728	204,165	111,386	178,161
១៤. ក្រសួងផែនការ	47,180.00	53.2%	25,103	1,012	1,231	1,730	1,805	1,933	2,085	8,496	3,069	3,743
២៨. ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	112,205.40	31.8%	35,650	1,465	1,847	3,140	2,827	5,169	3,852	7,353	3,980	6,018
៣០. គណៈកម្មការជាតិរៀបចំការបោះឆ្នោត	13,299.00	197.0%	26,197		631	316	341	356	414	878	413	326
៣១. អាជ្ញាធរសវនកម្មជាតិ	9,671.30	52.7%	5,099	356	368	754	121	466	566	985	567	916
៣៣. ស្ថាប័នប្រឆាំងអំពើពុករលួយ	27,561.40	65.7%	18,107	924	3,160	2,430	371	2,793	1,145	3,625	1,474	2,185
៣៤. ក្រសួងមុខងារសាធារណៈ	32,990.50	38.2%	12,618	437	605	788	1,160	1,605	1,907	2,315	2,339	1,461
II. វិស័យការពារជាតិ សន្តិសុខនិងសន្តិសុខសាធារណៈ	2,210,426.00	70.7%	1,563,068	185,558	129,591	211,829	76,177	143,231	172,250	168,483	154,538	321,411
០៦. ១. ក្រសួងការពារជាតិ	1,322,800.00	75.8%	1,003,173	85,019	85,743	161,209	17,572	89,018	104,250	111,492	90,186	258,685
០៧. ១ ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ)	820,995.00	64.8%	531,786	99,094	42,153	48,534	55,832	50,905	64,831	52,538	59,917	57,983
២៦. ក្រសួងយុត្តិធម៌	66,631.00	72.4%	48,273	1,445	1,695	2,087	2,773	3,307	3,170	4,453	4,435	4,743
III. វិស័យសេដ្ឋកិច្ច	3,584,504.80	52.3%	1,875,121	111,961	118,939	151,428	163,839	153,639	248,931	251,521	421,545	253,318
១១. ក្រសួងព័ត៌មាន	52,854.00	59.7%	31,560	1,070	1,195	7,033	5,158	6,178	2,634	2,377	3,452	2,464
១២. ក្រសួងសុខាភិបាល	1,023,141.00	46.3%	473,812	12,267	12,134	20,720	27,723	22,639	48,166	40,027	234,828	55,308
១៦. ក្រសួងអប់រំ យុវជន និងកីឡា	1,583,308.40	51.9%	822,137	58,853	54,607	66,083	90,895	73,976	132,893	129,603	102,638	112,589
១៨. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	55,406.80	72.9%	40,398	1,373	1,493	2,359	2,141	3,076	4,519	14,824	5,601	5,011

១៩. ក្រសួងបរិស្ថាន	37,389.80	51.1%	19,117	893	886	2,630	2,228	1,639	2,300	2,433	2,695	3,413
២១. ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា	645,058.90	64.0%	412,609	34,343	44,561	46,674	30,267	39,401	46,809	48,676	59,537	62,341
២៣. ក្រសួងធម្មការ និងកិច្ចការសាសនា	34,585.10	52.6%	18,189	620	887	839	1,580	1,474	3,345	3,556	2,878	3,009
២៤. ក្រសួងកិច្ចការនារី	35,289.50	43.8%	15,456	555	620	1,121	1,371	1,444	1,468	3,245	2,573	3,058
៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	117,471.30	35.6%	41,842	1,986	2,555	3,970	2,474	3,814	6,797	6,780	7,343	6,124
IV. វិស័យសេដ្ឋកិច្ច	994,232.40	50.6%	502,815	26,877	45,918	36,534	25,444	44,170	43,258	74,978	131,046	74,591
០៥. ៣ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	47,878.90	56.5%	27,046	450	459	1,076	127	561	958	3,315	2,925	17,175
១៣. ក្រសួងរ៉ែ និងថាមពល	25,657.80	40.8%	10,478	430	476	604	1,050	625	1,148	1,206	2,597	2,343
១៥. ក្រសួងពាណិជ្ជកម្ម	114,155.80	37.3%	42,578	1,036	8,503	2,861	3,322	6,103	5,401	7,761	3,637	3,954
១៧. ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	150,296.50	43.5%	65,392	3,654	3,820	7,296	3,402	6,776	6,084	12,925	11,714	9,721
២០. ក្រសួងអភិវឌ្ឍន៍ជនបទ	128,242.20	29.4%	37,721	934	1,390	6,024	1,935	2,168	9,567	4,334	7,070	4,299
២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	46,212.00	43.9%	20,306	573	1,105	2,104	1,365	2,643	1,451	3,112	3,102	4,852
២៥. ក្រសួងសាធារណការ និងដឹកជញ្ជូន	323,585.80	69.1%	223,582	16,462	25,482	9,424	7,669	13,965	10,849	32,180	88,931	18,620
២៧. ក្រសួងទេសចរណ៍	54,161.70	69.1%	37,446	1,892	3,062	3,013	3,487	8,196	3,188	4,248	5,809	4,551
២៩. ក្រសួងធនធានទឹក និងឧតុនិយម	74,511.40	34.2%	25,491	795	936	3,137	1,935	1,729	2,197	4,200	3,568	6,994
៣៥. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	29,530.30	43.3%	12,775	650	685	994	1,152	1,406	2,414	1,696	1,694	2,084
V. ផ្សេងៗ (ចំណាយមិនបានក្រោងទុក)	1,060,229.00	5.3%	55,818.20	16,674.00			1,036.04	4,619.01	5,329.51	8,531.95	9,091.94	10,535.75
៩៩. ចំណាយមិនបានក្រោងទុក	1,060,229.00	5.3%	55,818.20	16,674.00			1,036.04	4,619.01	5,329.51	8,531.95	9,091.94	10,535.75

សេចក្តីសង្ខេបស្តីពីស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺជាស្ថិតិហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណូល ចំណាយ ទ្រព្យសកម្ម និងបំណុលរបស់រដ្ឋាភិបាល ។ គោលបំណងសំខាន់របស់ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺផ្តល់នូវជាមូលដ្ឋានជាទស្សនទាន ក៏ដូចជាផ្តល់គោលការណ៍សមស្រប សម្រាប់ការវិភាគ ការវាយតម្លៃ ការរៀបចំផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវា និងការបែងចែកចំណូលប្រកបដោយសមធម៌ និងប្រសិទ្ធិភាព ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចងក្រងស្តង់ដារស្ថិតិនេះឡើង និងកែសម្រួលជាបន្តបន្ទាប់ ដោយបានបន្ស៊ីអោយមានសង្គតភាពជាមួយនឹងប្រព័ន្ធស្ថិតិផ្សេងៗទៀត ដូចជាប្រព័ន្ធគណនីជាតិ (System of National Accounts) ជញ្ជីងទូទាត់ក្រៅប្រទេស (Balance of Payment) និងទន្ធប្រមូលរូបិយវត្ថុ (Monetary Aggregates) ជាដើម ។ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (Statement of Government Operations) និងរបាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ (Statement of Sources and Uses of Cash) ។

របាយការណ៍ប្រតិបត្តិការស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ជាតារាងស្ថិតិដែលបានធ្វើការកត់ត្រាលទ្ធផលតាមមូលដ្ឋានគណនីបង្ករ (Accrual Basic) នៅគ្រប់អន្តរកម្ម ក្នុងរយៈពេលគណនីយកម្មរបស់រដ្ឋាភិបាល រួមមានអន្តរកម្មដែលមានឥទ្ធិពលទៅលើទ្រព្យសម្បត្តិសុទ្ធ ដូចជាប្រតិបត្តិការចំណូលនិងចំណាយ អន្តរកម្មនៅក្នុងទ្រព្យមិនមែនហិរញ្ញវត្ថុ ដែលនាំអោយមានបម្រែបម្រួលទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មក្នុងទ្រព្យហិរញ្ញវត្ថុនិងហិរញ្ញប្បទានដែលនាំអោយមានបម្រែបម្រួលទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។

របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ គឺជារបាយការណ៍បង្ហាញអំពីសកម្មភាពប្រតិបត្តិការលំហូរសាច់ប្រាក់ ដោយកត់ត្រាតាមមូលដ្ឋានគណនីសាច់ប្រាក់ (Cash Basic) ។ របាយការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រើប្រាស់របស់រដ្ឋាភិបាល ។ របាយការណ៍ប្រភព និងការប្រើប្រាស់សាច់ប្រាក់នេះគឺជាការសរុបសាច់ប្រាក់ ដែលបានមកពីប្រតិបត្តិការចរន្ត អន្តរកម្មទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មទាក់ទងទៅនឹងទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។ របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ ឆ្លុះបញ្ចាំងអំពីការកត់ត្រា នៅពេលដែលមានប្រតិបត្តិការសាច់ប្រាក់ ។

ដោយផ្អែកលើមូលដ្ឋានប្រព័ន្ធគណនេយ្យ និងមូលដ្ឋាននៃការកត់ត្រាបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំស្តង់ដារ GFS តាមទម្រង់របាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល និងអមដោយតារាងប្រតិបត្តិការតាមផ្នែកចំនួនបីគឺចំណូល ចំណាយ និងទ្រព្យនិងបំណុល ។



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) ឆ្នាំ ២០១៥

តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល

STATEMENT OF GOVERNMENT OPERATIONS		Jan-15	Feb-15	Mar-15	Apr-15	May-15	Jun-15	Jul-15	Aug-15	Sep-15
Accounting method:		Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
TRANSACTIONS AFFECTING NET WORTH:										
A1	Revenue	782,637.9	761,143.0	1,233,921.2	1,380,349.0	1,046,938.4	1,002,761	1,057,331	967,913	1,149,950
A11	Taxes	690,482.8	684,430.5	1,046,791.0	1,264,017.4	873,687.6	879,840	914,611	805,647	927,309
A12	Social contributions	0.0	0.0	0.0	0.0	0.0	-	-	-	-
A13	Grants	46,702.6	44,750.0	47,874.9	44,789.0	44,750.0	44,750	44,750	44,750	44,750
A14	Other revenue	45,452.6	31,962.5	139,255.3	71,542.5	128,500.8	78,171	97,970	117,516	177,891
A2	Expense	386,042.4	492,379.0	558,742.7	413,109.9	420,910.0	539,375	879,162	887,769	916,594
A21	Compensation of employees	239,334.3	224,066.4	362,346.0	191,482.3	278,246.7	351,610	353,090	310,422	455,904
A22	Use of goods and services	86,812.9	74,252.1	59,805.7	63,317.6	61,888.1	65,403	163,869	244,701	174,472
A23	Consumption of fixed capital	0.0	0.0	0.0	0.0	0.0	-	-	-	-
A24	Interest	1,924.6	33,160.8	41,348.9	849.3	11,162.7	3,280	24,210	37,929	40,020
A25	Subsidies	0.0	0.0	0.0	0.0	0.0	-	-	-	-
A26	Grants	16,674.0	112,992.0	25,058.2	94,299.7	13,402.6	25,009	190,715	28,470	83,550
A27	Social benefits	36,838.2	35,081.8	54,032.1	42,374.7	44,830.1	78,688	59,458	183,461	79,952
A28	Other expense	4,458.5	12,825.8	16,151.8	20,786.3	11,379.7	15,386	87,820	82,785	82,695
GOB	Gross operating balance (1-2+23+NOBz)	396,595.5	268,764.0	675,178.6	967,239.1	626,028.5	463,386	178,169	80,144	233,357
NOB	Net operating balance (1-2+NOBz)^{c/}	396,595.5	268,764.0	675,178.6	967,239.1	626,028.5	463,386	178,169	80,144	233,357
TRANSACTIONS IN NONFINANCIAL ASSETS:										
A31	Net Acquisition of Nonfinancial Assets	212,379.0	207,200.6	234,800.8	136,356.1	140,473.0	287,821	203,841	241,746	194,098
A311	Fixed assets	211,480.5	189,971.1	230,938.8	128,351.5	137,932.4	272,255	197,851	233,748	183,337
A312	Change in inventories	0.0	0.0	0.0	0.0	0.0	-	-	-	-
A313	Valuables	0.0	0.0	0.0	0.0	0.0	-	-	-	-
A314	Nonproduced assets	898.5	17,229.5	3,862.0	8,004.6	2,540.6	15,567	5,991	7,998	10,761
NLB	Net lending / borrowing (1-2+NOBz-31)	184,216.5	61,563.4	440,377.7	830,883.0	485,555.5	175,564	- 25,673	- 161,602	39,259
TRANSACTIONS IN FINANCIAL ASSETS AND LIABILITIES (FINANCING):										
A32	Net acquisition of financial assets	774,237.4	2,914.2	548,379.0	746,297.7	414,110.7	247,054	103,958	- 80,380	88,989
A321	Domestic	774,237.4	2,914.2	548,379.0	746,297.7	414,110.7	247,054	103,958	- 80,380	88,989
A322	Foreign	0.0	0.0	0.0	0.0	0.0	-	-	-	-
A33	Net incurrence of liabilities	589,412.1	-126,820.1	-551,607.8	-408,715.1	-236,630.9	38,165	45,805	75,473	- 195,407
A331	Domestic	490,411.1	-162,794.2	-651,254.9	-472,319.6	-238,499.7	92,176	35,552	26,396	- 175,571
A332	Foreign	99,001.1	35,974.1	99,647.1	63,604.6	1,868.8	130,341	81,357	101,869	- 19,836
Vertical check: Difference between net lending/borrowing and financing (1-2-31=32-33-NLBz=0)		(609)	(68,171)	(659,609)	(324,130)	(165,186)	(33,324)	(83,826)	(5,748)	(245,137)

a/ Consolidation of budgetary, extrabudgetary, and social security funds (columns 1, 2, 3).

b/ Consolidation of central government, state governments, and local governments (columns 5, 6, 7).

c/ The net operating balance should only be calculated if consumption of fixed capital (23) has a nonzero value. Otherwise, only the gross operating balance should be calculated.